

សេចក្តីជូនដំណឹងពីករណីជំងឺកង្វះអាហារូបត្ថម្ភ នៃ Lifespan

សេចក្តីជូនដំណឹងសង្ខេបអំពីការអនុវត្តជំងឺកង្វះអាហារូបត្ថម្ភរបស់ក្រុមហ៊ុន Lifespan

សូមមើល **សេចក្តីជូនដំណឹង** ពីករណីជំងឺកង្វះអាហារូបត្ថម្ភរបស់ក្រុមហ៊ុន **Lifespan** និងដំណើរការប្រតិបត្តិការរបស់យើង ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។

Lifespan និងដំណើរការប្រតិបត្តិការរបស់យើង ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។ យើងបានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។ យើងបានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។

ការប្រើប្រាស់ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ

នៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ យើងបានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។

- ផ្តល់ជូនការព្យាបាលដល់អ្នក
- ធានាគុណភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ
- ទទួលបានការព្យាបាលដល់អ្នក
- រាយការណ៍ពីជំងឺជំងឺ និងប្រព័ន្ធប្រតិបត្តិការរបស់យើង ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។
- ក្នុងដំណើរការប្រតិបត្តិការរបស់យើង យើងបានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។
- **បច្ចេកវិទ្យាថ្មីៗ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ**
- យើងបានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។

សិទ្ធិរបស់អ្នក

សូមមើល **សេចក្តីជូនដំណឹង** ពីករណីជំងឺកង្វះអាហារូបត្ថម្ភរបស់យើង ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។

- ការអនុវត្ត បច្ចេកវិទ្យាថ្មីៗ និងប្រព័ន្ធប្រតិបត្តិការរបស់យើង
- ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងប្រព័ន្ធប្រតិបត្តិការរបស់យើង ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។
- យកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងប្រព័ន្ធប្រតិបត្តិការរបស់យើង ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។

ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ

យើងបានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។ យើងបានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។

បញ្ហាដែលកើតឡើងនឹងបណ្តាលមកពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។

Rhode Island Hospital	401-444-4560
The Miriam Hospital	401-793-7402
Lifespan Physician Group	401-444-4728
Newport Hospital	401-845-1545 or 845-1152
Bradley Hospital	401-432-1129
Gateway Healthcare	401-724-8400
បុគ្គលិកទទួលបន្ទុកផ្នែកកង្វះអាហារូបត្ថម្ភ	Lifespan
(Lifespan Privacy Officer)	401-444-4728

សេចក្តីជូនដំណឹងពីករណីជំងឺកង្វះអាហារូបត្ថម្ភរបស់ Lifespan

សេចក្តីជូនដំណឹងនេះ ពិពណ៌នាអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។

សេចក្តីជូនដំណឹងនេះ ពិពណ៌នាអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។ យើងបានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។

1. យើងជាអ្នកណា

សេចក្តីជូនដំណឹងនេះ ពិពណ៌នាអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។ យើងបានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយបង្កើនសុខភាពរបស់អ្នក។

Rhode Island Hospital
Hasbro Children’s Hospital, ដែលជាផ្នែកមួយនៃ Rhode Island Hospital
The Miriam Hospital

យើងទទួលស្គាល់ថា អ្នកគំនិតរបស់យើងអាចនឹងមានសំណួរអំពី ប្រព័ន្ធប្រព្រឹត្តិការណ៍សុខភាពដែលយើងបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍។ Lifespan បានចាត់តាំង បុគ្គលិកឯកជនភាពនៃសម្ព័ន្ធសភា Lifespan ដែលធ្វើយ៉ាងដ៏សំខាន់ក្នុងការជួយបុគ្គលិកឯកជនភាព Lifespan។ បុគ្គលិកឯកជនភាពនៃសម្ព័ន្ធសភា Lifespan ដែលធ្វើការជាមួយយើងនៅក្នុងផ្នែកសុខភាព គឺជាបុគ្គលិកឯកជនភាពនៃសម្ព័ន្ធសភា ដែលមានសមត្ថភាពខ្ពស់បំផុត ហើយអាចទាក់ទងសំណួរ ការពិភាក្សា និងការប្រឹក្សាផ្សេងៗទៀតបាន។

ព័ត៌មានទំនាក់ទំនងសម្រាប់បុគ្គលិកឯកជនភាពនៃសម្ព័ន្ធសភា

Rhode Island Hospital
Health Information Services
Affiliate Privacy Officer
593 Eddy Street
Providence, RI 02903
401-444-4560

The Miriam Hospital/Lifespan Physician Group
Health Information Services
Affiliate Privacy Officer
164 Summit Avenue
Providence, RI 02906
401-793-2910

Newport Hospital/NHCC Medical Associates, Inc.
Affiliate Privacy Officer
11 Friendship Street
Newport, RI 02840
401-845-1545
401-845-1152

Emma Pendleton Bradley Hospital
Affiliate Privacy Officer
1011 Veterans Memorial Parkway
East Providence, RI 02915
401-432-1129

**Gateway Healthcare, Inc./Gateway Professional Group, Inc./
The Autism Project**
Affiliate Privacy Officer
249 Roosevelt Avenue, Suite 250
Pawtucket, RI 02860
401-724-8400

ទម្រង់បែបបទ - **I-96C**
LSMC 0720